

ការអភិវឌ្ឍន៍ការវិនិច្ឆ័យល្អ ហើយក៏វិនិច្ឆ័យអ្នកដទៃ

អែលដើ ហ្វេហ្វាវី អេ ស័ណ្ណិសហ្ស៊ែរ
នៃពួកចិតសិបនាក់

យើងរស់នៅក្នុងពិភពលោកមួយ មានស្ថានភាពជាច្រើន ដែលតម្រូវឱ្យយើងធ្វើការវិនិច្ឆ័យ ហើយ ដែល ជារឿយៗវាគឺជាការពិបាក។ ប៉ុន្តែ ព្រះអង្គសង្គ្រោះបានផ្តល់ព្រះបញ្ញត្តិថា «កុំវិនិច្ឆ័យ» 1 បងប្អូន របស់យើងឡើយ។ តើយើងអាចមិនវិនិច្ឆ័យ ហើយនៅតែអនុវត្តការវិនិច្ឆ័យល្អនៅក្នុងពិភពលោក ដែល ពោរពេញទៅដោយការបោកបញ្ឆោត និងពុករលួយនេះដោយរបៀបណា? មនុស្សម្នាក់ត្រូវតែវិនិច្ឆ័យល្អ នៅពេលធ្វើការសម្រេចចិត្តសំខាន់ នៅក្នុងដំណាក់កាលនីមួយៗនៃជីវិតរបស់យើង ដូចជា ការជ្រើស រើសមិត្តភក្តិ ការស្វែងរកដៃគូជីវិត ឬការជ្រើសរើសអាជីព ដែលនឹងអនុញ្ញាត ឱ្យយើងមើល ថែដល់ក្រុមគ្រួសាររបស់យើង និងបំរើដល់ព្រះអម្ចាស់។ ថ្វីត្បិតតែព្រះអង្គសង្គ្រោះ សុំកុំឱ្យយើង វិនិច្ឆ័យ ដល់អ្នកដទៃក្តី ក៏ទ្រង់នៅតែរំពឹងទុកថាយើង នឹងប្រើប្រាស់ការវិនិច្ឆ័យល្អបំផុតផងដែរ។

ជាញឹកញាប់ យើងអាចរកឃើញថា ខ្លួនយើងឆាប់ធ្វើការវិនិច្ឆ័យអំពីមនុស្ស ដែលអាចផ្លាស់ប្តូរ ឬកំណត់ ន័យឡើងវិញអំពីទំនាក់ទំនងរបស់យើងជាមួយនឹងពួកគេ។ ជាញឹកញាប់ យើងធ្វើការវិនិច្ឆ័យមិនត្រឹមត្រូវ ដោយសារតែព័ត៌មានមានកំណត់ ឬដោយមិនបានមើលឃើញ ហួសពីអ្វីដែលស្ថិតនៅខាង មុខ យើង នេះឡើយ។

ដើម្បីបង្ហាញឱ្យឃើញ មានរឿងមួយដែលត្រូវបានប្រាប់ជារឿយៗ អំពីគ្រាដែលព្រះយេស៊ូវ បានយាង ទៅផ្ទះរបស់ម៉ារ៉ា និងម៉ាថា ដែលរស់នៅក្នុងបេថាណា ជាមួយនឹងបងប្រុសរបស់ពួកគេ ឈ្មោះ ឡាសា។ វាគឺជាកន្លែងជាទីស្នាគមន៍មួយដល់លោកចៅហ្វាយ ជាកន្លែងដែលទ្រង់អាចសំរាក ហើយរីករាយនឹង បរិយាកាសនៃគេហដ្ឋានសុចរិត។ អំឡុងពេលនៃការយាងមួយលើកនោះរបស់ទ្រង់ ម៉ាថា កំពុងតែជាប់ រវល់នឹងរៀបចំម្ហូបអាហារ ហើយម៉ារ៉ា បានជ្រើសរើសដើម្បី អង្គុយនៅជិត នឹងព្រះបាទលោក ចៅហ្វាយ ដើម្បីទទួលការបង្រៀនរបស់ទ្រង់។

«ឯម៉ាថា នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឱ្យខ្វល់ខ្វាយបំរើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឱ្យវាមកជួយខ្ញុំម្ចាស់ផង។»

«ប៉ុន្តែព្រះយេស៊ូវ មានបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ»

«មានសេចក្តីតែមួយទេ ដែលសម្រាប់ត្រូវការ ឯម៉ារ៉ា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញ

មេរៀនសាលាថ្ងៃអាទិត្យជាច្រើន ត្រូវបានបង្រៀន ដោយប្រើរឿងនេះ ដែលអាចធ្វើឱ្យឃើញថា ម៉ាថា មានជំនឿតិច។ ប៉ុន្តែ ក៏មានរឿងផ្សេងទៀត អំពីស្ត្រីម៉ាថាជីអស្ចារ្យរូបនេះ ដែលបានផ្តល់ ដល់យើងនូវ ទស្សនៈកាន់តែជ្រាលជ្រៅ អំពីការយល់ដឹង និងទីបន្ទាល់របស់នាង។ វាបានកើតឡើង នៅពេលព្រះ អង្គសង្គ្រោះបានមកដល់ ដើម្បីប្រោសលោះដល់ប្អូនប្រុសរបស់នាង ឈ្មោះឡាសា ពីសេចក្តីស្លាប់។ នៅក្នុងស្ថានភាពនេះ គឺជាម៉ាថា ដែលយើងបានឃើញថាទៅកាន់ព្រះយេស៊ូវ «ភ្លាមនៅពេលនាងឮ» ថាទ្រង់កំពុងតែយាងមក។ នៅពេលនាងបានជួបនឹងទ្រង់ នាងនិយាយថា នាង «ដឹង» ថា «មិនថា អ្វីក៏ ដោយ ដែល [ទ្រង់] នឹងសុំដល់ព្រះ នោះព្រះនឹងប្រទានដល់ឱ្យ [ទ្រង់]»។

ព្រះគ្រីស្ទ បានចែកចាយ អំពីគោលលទ្ធិជីវិតអស្ចារ្យនៃការរស់ឡើងវិញនឹងម៉ាថា ដោយមានបន្ទូលថា៖

«ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបីបានបានស្លាប់ហើយ គង់តែនឹង រស់ឡើងវិញដែរ»

«ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ នាងជឿសេចក្តីនេះឬទេ?

នាងបានឆ្លើយតបដោយទីបន្ទាល់ដ៏មានអានុភាព និងភ្លៀវភ្លាថា៖ «ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថា ទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយមែន»។ 3

តើម៉ាថាត្រូវបានទទួលការវិនិច្ឆ័យខុសប៉ុន្មានដង ក្នុងនាមជាមនុស្សដែលយកចិត្តទុកដាក់ធ្វើការងារក្នុងផ្ទះ ច្រើនជាងការងារខាងវិញ្ញាណនោះ? ទោះជាយ៉ាងណាក៏ដោយ ទីបន្ទាល់របស់នាងនៅក្នុងការសាកល្បង នៃការស្លាប់ប្អូនប្រុសរបស់នាង បង្ហាញយ៉ាងច្បាស់អំពីជម្រៅនៃការយល់ដឹង និងសេចក្តីជំនឿរបស់នាង។

បងប្អូនស្ត្រីជាច្រើន ធ្លាប់បានស្តាប់ឮរឿងទីមួយញឹកញាប់ ហើយងឿងឆ្ងល់ថា តើគាត់គឺជាម៉ាថា ឬក៏ម៉ាថា ប៉ុន្តែសេចក្តីពិតបានលាតត្រដាងនៅក្នុងចំណេះដឹងអំពីមនុស្សទាំងមូល ហើយនឹងការប្រើប្រាស់ការ វិនិច្ឆ័យល្អ។ ពេលស្គាល់ម៉ាថាកាន់តែច្បាស់ នោះយើងអាចយល់បានយ៉ាងច្បាស់លាស់ថា តាមពិត នាងគឺជាមនុស្សម្នាក់ ដែលមានលក្ខណៈខាងវិញ្ញាណដ៏ជ្រៅជ្រះ ដែលមានទីបន្ទាល់យ៉ាងអង់អាច និងជា ទីស្រឡាញ់អំពីបេសកកម្មរបស់ ព្រះអង្គសង្គ្រោះ និងព្រះចេស្ដាដ៏ទេវភាពរបស់ទ្រង់ដើម្បីគ្រប់គ្រងជីវិត និងសេចក្តីស្លាប់។ ការវិនិច្ឆ័យខុសឆ្គងអំពីម៉ាថា អាចបណ្តាលឱ្យយើង មិនស្គាល់អំពីលក្ខណៈពិតនៃស្ត្រី ជីវិតអស្ចារ្យរូបនេះ។

ក្នុងនាមជាគ្រូពេទ្យវ័យក្មេងមួយរូប ខ្ញុំបានរៀននូវមេរៀនដ៏អស្ចារ្យមួយ អំពីការធ្វើការវិនិច្ឆ័យភ្លាមៗដោយ ផ្ទាល់។ ខណៈដែលខ្ញុំកំពុងតែធ្វើការវេនយប់នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ នោះមានយុវជនវ័យក្មេងមួយរូប និងភរិយារបស់គាត់ បានមកមន្ទីរពេទ្យ ពីព្រោះនាងរងទុក្ខនឹងការឈឺចាប់ដ៏ធ្ងន់ធ្ងរខ្លះៗ។ តាមរយៈ សំលៀកបំពាក់ និងការខ្វះអនាម័យ របស់ពួកគេ វាងាយស្រួលដើម្បីមើលដឹងថា ជីវិតរបស់ពួកគេ មាន បញ្ហាលំបាក។ សក់របស់គាត់រញ្ជ័រញ្ជ័រ ហើយវែងអន្លាយ។ សំលៀកបំពាក់របស់ពួកគេមិនបានបោក គគ់ឱ្យស្អាតជាយូរមកហើយ រួចហើយឥទ្ធិពលនៃជីវិតលំបាក បានបង្ហាញនៅលើផ្ទៃមុខរបស់ពួកគេ។

បន្ទាប់ពីការពិនិត្យ ខ្ញុំបានអង្គុយជាមួយគាត់ ពន្យល់អំពីបញ្ហា និងពិភាក្សាអំពីការព្យាបាល។ បុរសនេះ មើលមកខ្ញុំ ដោយជំរៅនៃសេចក្តីស្រឡាញ់យ៉ាងច្បាស់នៅក្នុងកែវភ្នែករបស់គាត់ ដែលកម្រនឹង ជួបប្រទះ ហើយបានសួរដោយអស់ពីសេចក្តីស្រឡាញ់ក្នុងនាមជាស្វាមីដែលមានការព្រួយបារម្ភថា៖ «វេជ្ជ បណ្ឌិត តើប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំនឹងមិនអីទេ មែនទេ?» នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណធ្វើ ទីបន្ទាល់ថា គាត់គឺជាកូនរបស់ព្រះ ហើយបានមើលឃើញនៅក្នុងកែវភ្នែករបស់គាត់នូវភស្តុតាងនៃ ព្រះអង្គសង្គ្រោះ។ បុរសនេះពិតជាបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ហើយខ្ញុំ បានវិនិច្ឆ័យ ខុសទៅលើគាត់។ វាគឺជាមេរៀនដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជារៀងរហូត។

ការវិនិច្ឆ័យល្អ គឺមានតម្រូវការខ្លាំងណាស់ វាមិនមែនគ្រាន់តែដើម្បីយល់ពីមនុស្សនោះទេ ប៉ុន្តែដើម្បី ប្រឈមមុខនឹងការសម្រេចចិត្ត ដែលដឹកនាំយើងទៅ ឬ ដឹកនាំយើងឱ្យ ឃ្លាតឆ្ងាយពីព្រះវរបិតាស្និទ្ធិ របស់ យើង។ នៅពេលខ្ញុំគិតអំពីជីវិតរបស់ខ្ញុំ ខ្ញុំអាចមើលឃើញឧទាហរណ៍ជាច្រើន ដែលផ្លាស់ប្តូរផ្លូវបន្តិច បន្តួច ពេលផ្អែកទៅលើការវិនិច្ឆ័យមិនល្អ ដែលនឹងនាំខ្ញុំឃ្លាតឆ្ងាយពីកន្លែងដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឱ្យ ខ្ញុំនៅ។ ការសម្រេចចិត្ត មានដូចជាការមានក្រុមគ្រួសារ អំឡុងពេលកំពុងសិក្សា ការសកម្មនៅគ្រប់ ទិដ្ឋភាពនៃដំណឹងល្អ ការបង់ដង្ហាយមួយភាគក្នុងដប់ និងដង្ហាយផ្សេងៗ នៅពេលចំណូលមានកំរិតកំណត់ ជាខ្លាំង និងការទទួលយកការហៅនៅក្នុងគ្រាលំបាក បានជួយដល់ខ្ញុំឱ្យរៀនកាន់តែច្រើនអំពី ការពលិកម្ម។ ពរជ័យជាច្រើននៅក្នុងជីវិត ត្រូវបានបាត់បង់ ដោយសារតែការវិនិច្ឆ័យខាងសាច់ឈាម ត្រូវបានអនុវត្តចំពោះអ្វី ដែលតាមពិតជាការសម្រេចចិត្តខាងវិញ្ញាណនោះ។

មានចរិតលក្ខណៈជាច្រើនរបស់មនុស្ស ដែលបានអភិវឌ្ឍលើការវិនិច្ឆ័យល្អ។ ខ្ញុំសូមផ្តល់នូវការណែនាំ បួនយ៉ាង សម្រាប់ការអភិវឌ្ឍន៍នូវការវិនិច្ឆ័យដូច្នោះ នៅក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗ។

ទីមួយ ដាក់បទដ្ឋានផ្ទាល់ខ្លួនរបស់អ្នក ឱ្យស្របគ្នានឹងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ មនុស្សម្នាក់ មិន អាចវិនិច្ឆ័យបានល្អទេ បើគ្មានដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើជាគោលនោះ។ ដំណឹងល្អ មានកំណត់ ត្រាយ៉ាងវែង និងជោគជ័យ អំពីការដឹកនាំមនុស្សទៅកាន់សុភមង្គល។ គំនិតរបស់ពិភពលោក មួយចំនួន បានបន្សល់ទុកឱ្យមនុស្សលោកនូវការរសាត់អណ្តែត ដើម្បីព្យាយាមកំណត់នូវបទដ្ឋានផ្ទាល់ខ្លួនរបស់ពួក

គេ។ ដោយសារតែរឿងនេះ យើងបានស្តាប់ឮឃ្លាជាច្រើនដូចនេះថា «ជីវិតរមែងស្លាប់ថ្មីមួយ»។ ឃ្លានេះ គឺជាការបោកបញ្ឆោត! បទដ្ឋាននៃជីវិតរមែងស្លាប់ គឺអស់កល្បជានិច្ច ហើយមិនបានផ្លាស់ប្តូរទេ ទាំងមិន គួរឱ្យយើងព្យាយាមរកនូវការបកប្រែថ្មីអំពីវាដែរ។ សម្រាប់យុវវ័យ បទដ្ឋានទាំងនេះត្រូវបាន សរសេរនៅ ក្នុងសៀវភៅ «ដើម្បីកម្លាំងនៃយុវវ័យ»។ បទដ្ឋានទាំងនេះ ត្រូវបានដាក់ស្របគ្នាជាមួយ នឹងដំណឹងល្អនៃ ព្រះយេស៊ូវគ្រីស្ទ យ៉ាងច្បាស់ ហើយត្រូវបានផ្តល់បន្តទៅដល់ជីវិតមនុស្សពេញវ័យ។ ប្រហែលជាវាជាការ ល្អដើម្បីឱ្យយើង ដែលជាមនុស្សធំពេញវ័យធ្វើការសិក្សា ហើយអនុវត្តតាមកូន សៀវភៅនេះចំពោះខ្លួន យើង។

ទីពីរ ស្តាប់សារលិខិតរបស់ព្យាករីនៅរស់។ តើមានអ្នកដែលធ្វើការវិនិច្ឆ័យខាងហិរញ្ញវត្ថុមិនត្រឹមត្រូវចំនួន ប៉ុន្មាននាក់ ដែលនឹងបានជៀសវាង បើយើងបានស្តាប់ដល់ដំបូន្មានអស់ជាច្រើនឆ្នាំ ដែលបានផ្តល់ឱ្យ តាម រយៈព្យាករីរបស់យើង អំពីការជៀសវាងពី ការប្រថុយប្រថាន ហើយរស់នៅតាមថវិកាដោយ ប្រុងប្រយ័ត្ន ដើម្បីជៀសវាងពីបំណុលនោះ? តើអាពាហ៍ពិពាហ៍ចំនួនប៉ុន្មាន ដែលនឹងត្រូវបានសង្គ្រោះ ដោយការប្រើនូវ ការវិនិច្ឆ័យល្អ នៅក្នុងការជៀសវាងពី ការផ្សព្វផ្សាយ ដែលនាំទៅរកការញៀនលើរូបអាសគ្រាម និងការ ឈឺចាប់នោះ? សន្និសីទទូទៅនីមួយៗ និងទស្សនាវដ្តីលីអាហ្វណា មាននូវដំបូន្មានមកពីពួកព្យាករី បើ សិនជាអនុវត្តតាម នោះនឹងដឹកនាំយើងទៅកាន់ការវិនិច្ឆ័យល្អ។ យើងត្រូវបានបន្សល់ទុកឱ្យ ដោយគ្មាន ការដោះសារ នៅពេលយើងព្រងើយកន្តើយនឹងដំបូន្មានទាំងនោះ។

ទីបី បណ្តុះទំនាក់ទំនងនៃការស្តាប់ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ។ យើងត្រូវបានប្រទានឱ្យនូវអំណោយ ទាននៃព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់យើង ប៉ុន្តែជារឿយៗ យើងបានទុក អំណោយទាននេះនៅលើផ្ទៃ ភ្លេចថា ទ្រង់នឹងជួយយើងនៅក្នុងការវិនិច្ឆ័យដ៏សំខាន់បំផុត នៅក្នុងជីវិត។ ការស្តាប់តាមសម្លេងនេះ គឺសំខាន់នៅក្នុងការអភិវឌ្ឍន៍ការវិនិច្ឆ័យល្អ។ ទំនាក់ទំនងនៃការស្តាប់ ជាញឹកញាប់ គំរូឱ្យមានបរិយាកាសស្ងប់ស្ងាត់ ដែលយើងអាចចំណាយពេលពិចារណា និងស្តាប់ សំលេងតូចរបៀង។ បរិយាកាសដ៏សុខសាន្តនេះ មានទាំងខាងក្នុងខ្លួន និងខាងក្រៅខ្លួន។ ហេតុដូច្នោះ ហើយ វាមានច្រើនជាងការបិទតន្ត្រីខាងលោកិយ ឬសំឡេងលាន់រំពងនៃការ ផ្សព្វ ផ្សាយដទៃទៀត វាក៏ ជាការបិទសម្លេង នៃអំពើបាប ដែលវាមាននៅក្នុងព្រលឹងរបស់យើងដែរ។ ការណ៍នេះ នឹងបើកទំនាក់ ទំនងជាមួយនឹងព្រះវិញ្ញាណ ដែលយើងត្រូវការយ៉ាងខ្លាំងនោះ។

ព្រះគ្រីស្ទមានបន្ទូលថា «ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឱ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នក រាល់គ្នា ហើយដែលខ្ញុំឱ្យ នោះមិនមែនដូចជាលោកិយឱ្យទេ កុំឱ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ»។
4 សេចក្តីសុខសាន្តដែលកើតមកពីការស្តាប់ព្រះវិញ្ញាណបរិសុទ្ធ ដកយកនូវភាពភ័យខ្លាចក្នុងការធ្វើ ការវិនិច្ឆ័យមិនត្រឹមត្រូវក្នុងជីវិត។

ទីបួន រក្សាព្រះបញ្ញត្តិទាំងឡាយ។ ការស្ម័គ្រចិត្តដើម្បីរក្សាព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ បើកទ្វារពរជ័យ ដែលបានសន្យាជាច្រើនដល់យើង។ បន្ថែមជាសក្ខីយបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ព្រះគម្ពីរមរមន គឺជាសៀវភៅមួយនិយាយអំពីលទ្ធផលនៃការរក្សា និងការមិនរក្សាបទបញ្ញត្តិទាំងឡាយ។ ព្រះអម្ចាស់បាន មានបន្ទូលទៅកាន់នីហ្វែ ទៅក្នុងជំពូកទីពីរនៃសៀវភៅដំបូងរបស់នីហ្វែថា៖ «ហើយដរាបណាអ្នកកាន់តាម បញ្ញត្តិរបស់យើង នោះអ្នកនឹងចម្រើនឡើង...»។ 5

ការសន្យាដូចគ្នានេះ ត្រូវបានសន្យាជាថ្មី ដោយព្យាករណ៍សំខាន់ៗស្ទើរតែគ្រប់គ្នាទាំងអស់ នៅក្នុងព្រះគម្ពីរ មរមន។ រយៈពេលមួយពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ គឺត្រូវបានកត់ត្រា នូវកំណត់ត្រានោះថា ពាក្យសំដី ទាំង នេះ គឺជាការពិត។ សារលិខិតដូចគ្នានេះ អនុវត្តចំពោះយើងសព្វថ្ងៃនេះ នៅក្នុងការអភិវឌ្ឍន៍ ការវិនិច្ឆ័យ ល្អ។ ការវិនិច្ឆ័យល្អ ត្រូវបានរៀន និងអនុវត្តនៅក្នុងចំណង ដែលព្រះអម្ចាស់បានដាក់ឱ្យ តាមរយៈការ ផ្តល់ដល់យើងនូវព្រះបញ្ញត្តិទាំងឡាយ។

វាគឺជាការអធិស្ឋានរបស់ខ្ញុំថា នៅពេលយើងប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកបំផុតនៅក្នុងជីវិត របស់យើង ថាយើងអនុវត្តដោយយកចិត្តទុកដាក់ចំពោះគោលការណ៍ និងការណែនាំទាំងឡាយ ស្តីអំពី ការវិនិច្ឆ័យដោយសុចរិត ហើយមានភាពសុខសាន្តក្នុងចំណេះដឹង ដែលថាព្រះអម្ចាស់គឺគឺនៅជាមួយ យើង។ ខ្ញុំអាចថ្លែងទីបន្ទាល់ចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំថា គោលការណ៍ទាំងនេះ គឺជាការពិត នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

- 1. ម៉ាថាយ 7:1។
- 2. លូកា 10:38-42។
- 3. យ៉ូហាន 11:21--27។
- 4. យ៉ូហាន 14:27។
- 5. នីហ្វែទី 12:20។